


អ្វីដែលត្រូវធ្វើ ប្រសិនបើបុគ្គលម្នាក់ចេញរោគសញ្ញា




តារាងលំដាប់លំដោយនេះគឺសម្រាប់សាលារៀនថ្នាក់មត្តេយ្យដល់ថ្នាក់ទី 12 មណ្ឌលថែទាំកុមារ និងសកម្មភាពក្រៅកម្មវិធីសិក្សាដែលពាក់ព័ន្ធ។

ប្រសិនបើបុគ្គលម្នាក់មានរោគសញ្ញាចាប់ពីមួយទៀងទៅក្នុងចំណោមរោគសញ្ញាទាំងនេះ៖

- ❑ គ្រុនក្តៅ (≥100.4°F ឬ 38°C) ឬស្រៀវស្រាញ
- ❑ ដង្ហក់ ឬពិបាកដកដង្ហើម
- ❑ ឈឺសាច់ដុំ ឬរាងកាយ
- ❑ លែងដឹងគ្លីន ឬបាត់សញ្ញាដែលកើតឡើងថ្មីៗ
- ❑ ក្អក (ថ្មីៗ ប្រែប្រួល ឬធ្វើទុក្ខខ្លាំង)
- ❑ ចង្កោរ ក្អក ឬរាករូស
- ❑ អស់កម្លាំងខ្លាំង
- ❑ ឈឺក
- ❑ តឹងច្រមុះ ឬហៀរសំបោរ*



នៅដាច់ដោយឡែកក្នុងផ្ទះ និងធ្វើតេស្តរកមើលជំងឺ COVID-19



អ្នកផ្តល់សេវាថែទាំកុមារគួរតែពិនិត្យមើល **Washington Administrative Code (WAC, ក្រមរដ្ឋបាលនៃរដ្ឋវ៉ាស៊ីនតោន)** និងលក្ខខណ្ឌតម្រូវនៃការផ្តល់អាជ្ញាប័ណ្ណរបស់ពួកគេ ព្រមទាំងអនុវត្តតាមវិធានការបន្ថែមដែលតម្រូវ។



DOH 820-229 August 4, 2022 Khmer ដើម្បីស្នើសុំឯកសារនេះ ជាទម្រង់ផ្សេងទៀត សូមហៅទូរសព្ទមកលេខ 800-525-0127។ អតិថិជនដែលពិការត្រចៀកឬស្តាប់មិនសូវឮ សូមទូរសព្ទទៅលេខ 711 (Washington Relay) ឬផ្ញើអ៊ីមែលទៅ civil.rights@doh.wa.gov។

* ប្រសិនបើមានអាការៈគ្រុនក្តៅ 2 ឆ្នាំ ហើយគ្រាន់តែតឹងច្រមុះ/ហៀរសំបោរ ដោយមិនមានរោគសញ្ញាផ្សេងទៀតទេ នោះមិនចាំបាច់ធ្វើតេស្ត និងនៅដាច់ដោយឡែកឡើយ។ ប្រសិនបើរោគសញ្ញាបស់កុមារកាន់តែធ្ងន់ធ្ងរ ឬនៅតែមិនបាត់យូរជាងប្រាំថ្ងៃ សូមអនុវត្តតាមតារាងសកម្មភាពសម្រាប់កុមារអាយុលើសពី 2 ឆ្នាំ ហើយយើងសូមណែនាំយ៉ាងខ្លាំងឱ្យទាក់ទងទៅអ្នកផ្តល់សេវាថែទាំសុខភាព។

** ប្រសិនបើអ្នកមិនអាចពាក់ម៉ាស់តឹងណែនណូរទេ អ្នកគួរតែនៅដាច់ដោយឡែកក្នុងផ្ទះឱ្យបាន 10 ថ្ងៃពេញ។ សូមមើលការណែនាំអំពីការថែទាំកុមារនៅសាលារៀនថ្នាក់មត្តេយ្យដល់ថ្នាក់ទី 12 ដើម្បីទទួលបានព័ត៌មានបន្ថែម។


អ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកទទួលបានការជូនដំណឹង អំពីការប្រឈមនឹងការឆ្លងជំងឺ ឬគិតថាអ្នកបាន ប៉ះពាល់ជាមួយនឹងជំងឺ COVID-19



តារាងលំដាប់លំដោយនេះគឺសម្រាប់សាលារៀនថ្នាក់មត្តេយ្យដល់ថ្នាក់ទី 12 មណ្ឌលថែទាំកុមារ និងសកម្មភាពក្រៅកម្មវិធីសិក្សាដែលពាក់ព័ន្ធ។

ទោះមានស្ថានភាពចាក់វ៉ាក់សាំងបែបណាក៏ដោយ សូមប្រើគោលការណ៍ណែនាំខាងក្រោម៖

- ❑ បន្តទៅសាលារៀន មណ្ឌលថែទាំកុមារ និងធ្វើសកម្មភាពផ្សេងៗ។
- ❑ តាមដានរោគសញ្ញារយៈពេល 10 ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយនឹងជំងឺ។
- ❑ គួរតែធ្វើតេស្តឱ្យបានឆាប់រហ័សបំផុត បន្ទាប់ពីការប៉ះពាល់នឹងជំងឺ។
- ❑ គួរតែពាក់ម៉ាស់ដែលគឺឯណែនល្អរយៈពេល 10 ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយនឹងជំងឺ។



* ប្រសិនបើអ្នកមិនអាចពាក់ម៉ាស់គឺឯណែនល្អទេ៖ អ្នកគួរតែនៅដាច់ដោយឡែកក្នុង ផ្ទះឱ្យបាន 10 ថ្ងៃពេញ។ សូមមើលការណែនាំអំពីការថែទាំកុមារនៅសាលារៀនថ្នាក់ មត្តេយ្យដល់ថ្នាក់ទី 12 ដើម្បីទទួលបានព័ត៌មានបន្ថែម។